



សេចក្តីប្រកាសព័ត៌មាន

កិច្ចពិគ្រោះយោបល់ ស្តីពី

«ការចូលរួមរបស់វិនិយោគិនប្រកបដោយការទទួលខុសត្រូវ»

ថ្ងៃពុធ ៣ រោច ខែកុម្ភៈ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា បានសហការរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពី «ការចូលរួមរបស់វិនិយោគិនប្រកបដោយការទទួលខុសត្រូវ» ដោយមានកិច្ចសហការជាមួយស្ថាប័ន CERISE+SPTF សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីវិនិយោគិនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រមាណ ៦០ នាក់ ដើម្បីចូលរួមក្នុងកិច្ចពិគ្រោះយោបល់ជាយុទ្ធសាស្ត្រស្តីពី ការជំរុញការអនុវត្តហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះមានគោលបំណង ជួបជុំវិនិយោគិនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីចែករំលែកទស្សនវិស័យក្នុងការអនុវត្តគោលការណ៍សង្គម អភិបាលកិច្ច និងកិច្ចការពារអតិថិជន ដែលគាំទ្រប្រព័ន្ធអេកូឡូស៊ី ចំពោះការអនុវត្តហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងចីរភាព។ ទន្ទឹមនេះ កិច្ចពិគ្រោះយោបល់នេះបានផ្តល់នូវឱកាស ដល់អ្នកចូលរួមទាំងអស់កំណត់នូវគុណតម្លៃស្នូល ការពង្រឹងគណនេយ្យភាព និងស្វែងយល់អំពីការអនុវត្តជាក់ស្តែង ដែលធានាបាននូវការគិតគូរគោលការណ៍សង្គម និងអភិបាលកិច្ចឱ្យនៅក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

ឯកឧត្តម វ៉ត្លូ សុវណ្ណនៈ បានថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីថា «ការសម្រេចចិត្តរបស់វិនិយោគិន បានកំណត់ឥរិយាបថរបស់ស្ថាប័ន ស្តង់ដារអភិបាលកិច្ច និងជាចុងក្រោយគឺ គុណភាពនៃសេវាកម្មដែលផ្តល់ជូនអតិថិជន។ ហេតុដូច្នេះហើយ ការជួបជុំថ្ងៃនេះនឹងបង្ហាញនូវទិដ្ឋភាពទូទៅនៃសកម្មភាពអភិបាលកិច្ចសង្គម ដែលបានធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា និងសមាគមនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចជួយវិនិយោគិនក្នុងការកំណត់ការរំពឹងទុកច្បាស់លាស់មួយ ការគ្រប់គ្រងហានិភ័យ និង ការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ដែលហៅថា ក្រមសីលធម៌ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ»។

លោក Mr. Jo Scheuer បានបន្ថែមថា «សារៈសំខាន់នៃការប្រមូលផ្តុំសកម្មភាព ក្នុងការកសាង ប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយបរិយាបន្ន តម្លាភាព និងគណនេយ្យភាព អាចគាំទ្រដល់ភាពធន់នៃ កំណើនសេដ្ឋកិច្ច និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា»។

កិច្ចពិគ្រោះយោបល់បានផ្ដោតលើក្របខ័ណ្ឌអភិបាលកិច្ចដែលមានស្រាប់ ភាពខ្វះចន្លោះ ដែលនៅតែបន្តកើតមានឡើង តួនាទីយុទ្ធសាស្ត្រនៃទិន្នន័យ និងការត្រួតពិនិត្យ ដើម្បីធានាបាន នូវកិច្ចការពារអតិថិជន។ អ្នកចូលរួមទាំងអស់ បានស្វែងយល់ពីវិធីសាស្ត្រដែលក្រុមប្រឹក្សាភិបាល និង ភាពជាអ្នកដឹកនាំ អាចដាក់បញ្ចូលគោលការណ៍ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវទៅ ក្នុងការសម្រេចចិត្តរបស់ស្ថាប័ន ពង្រឹងគណនេយ្យភាព និងបង្កើនការជះឥទ្ធិពលរយៈពេលវែង។

កិច្ចពិគ្រោះយោបល់នេះ គឺជាទិសដៅយុទ្ធសាស្ត្រមួយក្នុងការអនុវត្តរបស់វិនិយោគិនឱ្យ ស្របតាម ចក្ខុវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ដែលផ្ដោតលើការជឿទុកចិត្ត ការទទួលខុសត្រូវរួម និងកំណើនប្រកបដោយបរិយាបន្ន។

ទំនាក់ទំនង ៖

ធនាគារជាតិនៃកម្ពុជា

ទូរសព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦

អ៊ីម៉ែល ៖ [nbccommunication@nbc.gov.kh](mailto:nbcccommunication@nbc.gov.kh)

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កញ្ញា កែវ ស្រីស្រស់

ទូរសព្ទ ៖ (៨៥៥) ១១ ៨៨៥ ៧៦៦

អ៊ីម៉ែល ៖ sreysros.keo@un.org

